



របាយការណ៍ប្រចាំឆ្នាំ
២០១៦

អ្នកស្ម័គ្រចិត្តបម្រើសេវាកម្មក្នុងឆ្នាំ ២០១៦



ក្រុមទី ២៣

ក្រុមទី ២២

ជាន សុផល

សាន សុគន្ធា

ម៉ៅ អូន

រូន ចិត្តា

ខុម ស៊ីខេង

មាន ចាន់ទី

គួយ ស៊ីនីម

ផល ចំរើន



ផល្លី ស្រីនីន

សុង ថារី

អេង ស៊ីណាត

លឹម ម៉ារី

ពៅ ម៉េង

សាំង សុភ័ក្ត្រ

សុខ លាងហោ

សុខ នីតា



ប៉ែន ស្រីពៅ

លី សៀវឡុង

និត វិបុល

ឈុំ មិនា

ជឿង ស៊ីចន

ត្រាង ស៊ីជន



ខេត្តអនុវត្តគម្រោង

សព្វថ្ងៃនេះអ្នកស្ម័គ្រចិត្តយុវតារាកំពុងបង្កើត និងដឹកនាំក្លឹបយុវជន ហើយទន្ទឹមនឹងនេះ ក៏នាំមកនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុង ខេត្តកំពង់ធំ ក្រចេះ និងព្រៃវែង។



សេចក្តីថ្លែងការណ៍អំពីបេសកកម្ម

ទស្សនៈវិស័យ របស់អង្គការយុវតារាកម្ពុជា គឺថាយុវជនកម្ពុជាគ្រប់រូបនឹង៖

- ទទួលបានការអប់រំ និងមានសមត្ថភាពដើម្បីចូលរួមពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
- មានគុណតម្លៃ ជំនាញ និងបំណងប្រាថ្នា ដើម្បីក្លាយជាអ្នកដឹកនាំដែលធ្វើកិច្ចការដើម្បីប្រយោជន៍រួម។
- ចូលរួមលុបបំបាត់ អនត្តរភាព និង ភាពក្រីក្រនៅក្នុងសហគមន៍ដែលងាយរងគ្រោះ។

បេសកកម្ម អង្គការយុវតារា គឺដើម្បីផ្តល់អំណាចដល់យុវជនកម្ពុជា ដែលជាអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត នៅក្នុងសហគមន៍ដែលងាយរងគ្រោះ តាមរយៈការអប់រំ និងការចូលរួមរបស់ពលរដ្ឋ ។

វប្បធម៌ គុណតម្លៃរបស់អង្គការយុវតារាឆ្លុះបញ្ចាំងអំពីគុណតម្លៃក្នុងនាមជាពលរដ្ឋ។

គុណតម្លៃ យុវតារាមានជំនឿថា៖

- ពលរដ្ឋដែលសកម្ម មានព័ត៌មាន មានការចូលរួមល្អ និងការទទួលខុសត្រូវ ហើយនិងមគ្គុទេសភាពប្រកបដោយគំនិតច្នៃប្រឌិត គឺជាបេះដូងនៃប្រជាធិបតេយ្យដ៏រឹងមាំ និងចម្រើនរុងរឿង។
- ថាបេសកកម្មរបស់យុវជន គឺជាចលករនៃការផ្លាស់ប្តូរសង្គមដោយចីរភាព និងវិជ្ជមាន។
- សេវាកម្ម គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្រួបបង្រួមមនុស្ស និងសហគមន៍។
- ឲ្យតម្លៃលើគំនិតបង្កើតថ្មី និង ការច្នៃប្រឌិតដែលចេញមកពីគោលឧត្តមគតិ និងការប្រឹងប្រែងរួម។
- គោរពដល់ភាពផ្សេងៗគ្នា អធ្យាស្រ័យ និងការយល់ចិត្តគ្នាទៅវិញទៅមក ។
- ឲ្យតម្លៃលើការសហការការងារជាដៃគូ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក។
- ឲ្យតម្លៃលើការបើកចំហចិត្តគំនិតដើម្បីសិក្សាផ្សេងៗសូត្រ ពង្រឹងចំណេះដឹង និងព្យាយាមពុះពារដើម្បីឈានទៅរកភាពកាន់តែប្រសើរឡើង ។



សាររបស់ប្រធានកម្មវិធី
អង្គការយុវតារាកម្ពុជា

ទំព័រ ២



សមិទ្ធផលសំខាន់ៗ

ទំព័រ ៣



រឿងនៃការផ្លាស់ប្តូរ

ទំព័រ ៦

ការផ្លាស់ប្តូររបស់អង្គការ

ទំព័រ ៨

កម្មវិធីអង្គការយុវតារាកម្ពុជា

ទំព័រ ៩



របាយការណ៍ហិរញ្ញវត្ថុ

ទំព័រ ១០

អង្គការដៃគូ

ទំព័រ ១១



ក្រុមប្រឹក្សាភិបាល និង បុគ្គលិក

ទំព័រ ១២

ចូលរួមជាមួយអង្គការ
យុវតារាកម្ពុជា

ទំព័រ ១៣



សាររបស់ប្រធានកម្មវិធី អង្គការយុវតារាងកម្ពុជា



ឆ្នាំ ២០១៦ គឺជាឆ្នាំដែលមានការផ្លាស់ប្តូរដ៏សំខាន់សម្រាប់អង្គការយុវតារាងកម្ពុជា ហើយខ្ញុំជឿថាការផ្លាស់ប្តូរនេះនឹងពង្រឹងកម្មវិធីរបស់យើង និងគូសបញ្ជាក់អំពីតួនាទីរបស់យើង ជាអ្នកដឹកនាំម្នាក់ក្នុងការធ្វើការស្ម័គ្រចិត្ត និងជាប្រជាពលរដ្ឋដែលផ្តល់សេវាកម្មសម្រាប់សង្គមកម្ពុជា។

នៅពាក់កណ្តាលឆ្នាំ២០១៦ ខ្ញុំត្រូវបានតែងតាំងជាប្រធានកម្មវិធី ជំនួសនាយកប្រតិបត្តិលោកស្រី ម៉ូរ៉ា ហ្គីប៊ីង (Ms. Mora Gibbings)។ ក្នុងអំឡុងពេលអន្តរកម្មនេះក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ។ ក៏ប៉ុន្តែដោយមានការជួយគាំទ្រពីក្រុមការងារដ៏ខ្លាំងពូកែ និងមានការប្តេជ្ញាចិត្តខ្ពស់ ធ្វើឲ្យយុវតារាងកម្ពុជាកាន់តែរឹងមាំខ្លាំងឡើងនៅពេលដែលយើងចាប់ផ្តើមឆ្នាំថ្មីនេះ។

កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងការពង្រឹងយន្តការទ្រទ្រង់ និងការគ្រប់គ្រងអ្នកស្ម័គ្រចិត្ត បានផ្តល់ឲ្យអង្គការយុវតារាងកម្ពុជាមានចំនួនអ្នកស្ម័គ្រចិត្តលើសពីផែនការគ្រោងទុករបស់យើងដោយទទួលបានអ្នកស្ម័គ្រចិត្ត ២០ នាក់ បម្រើការងារនៅតាមមូលដ្ឋានសម្រាប់ការផ្តល់សេវាកម្មក្នុងរយៈពេលពេញ ១ឆ្នាំ បន្ថែមទៀត។ ការកើនឡើងនូវសមាមាត្រអ្នកស្ម័គ្រចិត្តស្ត្រី ពី ៣២% (៨/២៥) នៅឆ្នាំ២០១៥ ដល់៤៥% (១០/២២) នៅឆ្នាំ២០១៦ ជាការលើកទឹកចិត្តដ៏ល្អមួយ និងឆ្លុះបញ្ចាំងពីការកើនឡើងនូវចំនួនស្ត្រីនៅក្នុងសហគមន៍ដែលបម្រើការងារជាដៃគូសហគមន៍របស់យើង។

ឆ្នាំនេះ យើងអាចពិនិត្យលើឥទ្ធិពលនៃកម្មវិធីរបស់យើងនៅក្នុងឃុំព្រះដំរី ក្នុងខេត្តកំពង់ធំ ដែលជាសហគមន៍មួយមានក្រុមអ្នកស្ម័គ្រចិត្តទទួលបានជោគជ័យចំនួន ២ក្រុម ។ នៅពេលដែលយើងធ្វើការប្រៀបធៀបអំពីឥទ្ធិពលនៃក្រុមទី២ ចំពោះក្រុមទី១ យើងអាចកំណត់បានថាមានភាពម្ចាស់ការ និងការចូលរួមរបស់សហគមន៍ច្រើនជាងមុន។ យើងសង្ឃឹមថាការណែនាំនេះនឹងបន្តទៅមុខទៀត។

ក្នុងឆ្នាំ ២០១៦ កម្មវិធីយុវតារាងត្រូវបានពង្រឹងបន្ថែមតាមរយៈការធ្វើការងារជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការ Aide et Action (AeA) និង SIPAR។ ការចូលរួមដ៏សកម្មពីដៃគូទាំងនេះបានធ្វើឲ្យប្រសើរឡើងនូវកម្មវិធីបណ្តុះបណ្តាល និងបង្កើនធនធានដល់អ្នកស្ម័គ្រចិត្ត និងដៃគូរបស់យើងនៅក្នុងសហគមន៍។ ការធ្វើឲ្យប្រសើរឡើងទាំងនេះ បានជួយដល់យុវតារាងសម្រេចបាននូវការផ្តល់ឱកាសឲ្យកុមារក្រៅសាលាចំនួន ៥០៧ នាក់ (ស្រី ២២៦) បានចូលរៀនវិញ។ យើងប្តេជ្ញាក្សត្រស្តង់ដារការបញ្ជាក់ទទួលស្គាល់ GPP ដែលនៅឆ្នាំ ២០១៦ ជាឆ្នាំទី ២ នៃការចុះឈ្មោះ NGO-GPP។

ដើម្បីរក្សាសមិទ្ធផល និងឥទ្ធិពលរបស់យើងឲ្យកាន់តែប្រសើរឡើង យុវតារាងបានតម្រង់ទិសដៃគូគម្រោងដែលមានស្រាប់ឲ្យទៅជាយុទ្ធសាស្ត្រតាមដាន និងត្រួតពិនិត្យដែលមានលក្ខណៈរួម និងជាប្រព័ន្ធ ដោយមានសមាសភាពពាក់ព័ន្ធចំនួន ៣ គឺ យុវជនធ្វើការស្ម័គ្រចិត្តអន្តរាគមន៍លើបញ្ហាកុមារក្រៅសាលា និងការលើកកម្ពស់ការអានតាមរយៈបណ្តាញយចល័តខ្នាតតូច។ ជាមួយនឹងការតាមដាន និងការវាយតម្លៃដែលបានកែលម្អ យើងអាចប្រមូលមូល និងយល់អំពីឥទ្ធិពលនៃកម្មវិធីរបស់យើងចំពោះអ្នកស្ម័គ្រចិត្ត និងសហគមន៍ដែលពួកគេបានបម្រើការ។

ជាចុងបញ្ចប់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលអង្គការយុវតារាងកម្ពុជា ដៃគូពាក់ព័ន្ធនានា សម្រាប់ការគាំទ្ររបស់លោកអ្នកចំពោះយុវតារាងចាប់តាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះ ជាពិសេសចំពោះការគាំទ្រដែលខ្ញុំបានទទួលចាប់តាំងពីពេលខ្ញុំចាប់ផ្តើមតួនាទីថ្មីរបស់ខ្ញុំឆ្នាំនេះ។ សំខាន់ជាងនេះទៀត ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះបុគ្គលិក និងអ្នកស្ម័គ្រចិត្តយុវតារាងទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងការគាំទ្រយ៉ាងច្រើនក្រៃលែង។

លោក លុយ ពិចឆេង
ប្រធានកម្មវិធី

សមិទ្ធផលសំខាន់ៗ

កម្មវិធី

ឆ្នាំ ២០១៦ ជាឆ្នាំដែលបង្ហាញពីភាពរីកចម្រើននៃលទ្ធផលរបស់កម្មវិធី ហើយបានជម្រុញឲ្យមានការរីកលូតលាស់តាមរយៈការពង្រឹងការបណ្តុះបណ្តាលស្របជាមួយនឹងគោលបំណងកម្មវិធីជាក់លាក់ និងតាមរយៈការចូលរួមរបស់ដៃគូជំនាញ។

អ្នកស្ម័គ្រចិត្ត

- ការជ្រើសរើសដោយជោគជ័យនូវអ្នកស្ម័គ្រចិត្តចំនួន ២២ នាក់ (ស្រី១០នាក់) សម្រាប់ក្រុម ២២ និង ២៣។
- ការសុំបន្ថែមរយៈពេលនៃសេវាកម្មចំនួន ៦ ខែរបស់អ្នកស្ម័គ្រចិត្ត ២ រូបនៅខេត្តកំពង់ធំ ។
- ៩៥% (២១/២២) នៃអ្នកស្ម័គ្រចិត្តមកពីក្រុមទី ២០ និង ២១ ទទួលបានការងារបន្ទាប់ពីបញ្ចប់សេវាកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។
- ពុំមានអ្នកស្ម័គ្រចិត្តណាម្នាក់បោះបង់ការងាររបស់ខ្លួនក្នុងអំឡុងឆ្នាំ២០១៦ នោះទេ។



“ខ្ញុំកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ដោយសារការបម្រើការងារស្ម័គ្រចិត្តរបស់ខ្ញុំបានជម្រុញឲ្យខ្ញុំក្លាយជាពលរដ្ឋសកម្មម្នាក់ និងបានជម្រុញឲ្យខ្ញុំចូលរួមក្នុង វិស័យសេវាសាធារណៈនៅក្នុងឃុំកំពង់ធំ” ហ៊ុំ សួនតា ក្រុម ២១ ខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាល

- វគ្គបណ្តុះបណ្តាលមុនចុះសហគមន៍ចំនួន ២ វគ្គ ដោយមានការផ្តោតជាចម្បងទៅលើការផ្តល់ការសិក្សាឡើងវិញចំពោះកុមារក្រៅសាលា។ មេរៀនក្នុងវគ្គបណ្តុះបណ្តាលមានការគូសផែនទីសហគមន៍ ការចូលរួម និងដំណើរការនៃការគាំទ្រនានាដែលអ្នកស្ម័គ្រចិត្តអនុវត្តក្នុងអំឡុងពេលនៃការបំពេញការងាររបស់ពួកគេ។
- វគ្គបណ្តុះបណ្តាលក្រោយបញ្ចប់សេវាកម្មចំនួន ២ វគ្គ បានផ្តោតលើការឆ្លុះបញ្ចាំងពីការងារ ការវាយតម្លៃ ការត្រៀមខ្លួនសម្រាប់ឱកាសការងារ (បានចូលរួមចំណែករហូតដល់ ៩៥%នៃការងារដែលបានលើកឡើងខាងលើ)។
- វគ្គបណ្តុះបណ្តាលពាក់កណ្តាលសេវាកម្ម និងវគ្គបំប៉នបន្ថែមសម្រាប់ក្រុមនីមួយៗ ដើម្បីពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្តលើជំនាញមួយចំនួនដូចជា ៖ ការសរសេរគម្រោង ការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ដំណើរការបណ្តាលយុវជន និងការសម្របសម្រួលយុទ្ធនា ការបង្កើនចំណេះដឹងប្រកបដោយជោគជ័យ។

កុមារក្រៅសាលា

- យុវតារាបានធ្វើការយ៉ាងសកម្មជាមួយក្រុមអង្គបំប៉នចំនួន ១២៧ នាក់ នៅក្នុងសហគមន៍ដើម្បីដោះស្រាយបញ្ហាកុមារក្រៅសាលា រួមមានក្រុមប្រឹក្សាឃុំ ប្រធានភូមិ លោកគ្រូអ្នកគ្រូ និងនាយកសាលា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តអង្គការដៃគូផ្សេងទៀត។
- មូលនិធិកុមារក្រៅសាលាត្រូវបានបង្កើតឡើងដើម្បីផ្តល់ឲ្យកុមារ ១.០៨០ នាក់បន្ថែមទៀត អាចចូលរៀនបាន។
- កុមារក្រៅសាលាចំនួន ៥០៧ នាក់ (ស្រី ២២៦) ត្រូវបានកំណត់អត្តសញ្ញាណ និងចុះឈ្មោះឲ្យចូលរៀន។
- អ្នកស្ម័គ្រចិត្តយុវតារាបានធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋានដើម្បីកំណត់ថវិកាសម្រាប់កុមារក្រៅសាលា (វគ្គបណ្តុះបណ្តាលផ្តល់ដោយដៃគូ AeA)



ក្លឹបយុវជន

- ក្លឹបយុវជនថ្មីចំនួន ៩ ក្រុម (សរុប ៣១) ដែលមានសមាជិកចំនួន ៧៥០ នាក់ (ស្រី ៤៨៩)។ ក្លឹបយុវជនចំនួន ១០ បានក្លាយជា អង្គការសហគមន៍មូលដ្ឋាន។
- ការរីកចម្រើនលើកិច្ចសហការរវាង ក្រុមយុវជន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងសកម្មភាពសេវាកម្មក្នុងសហគមន៍ ការរៀបចំយុទ្ធនាការ ការគ្រប់គ្រងថ្នាក់ និងការជួយគាំទ្រចំពោះសកម្មភាពក្នុងការគ្រប់គ្រងគម្រោង។
- ការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តបានធ្វើឲ្យប្រសើរឡើងនូវជំនាញក្នុងការដឹកនាំ ទំនុកចិត្តលើខ្លួនឯង និងសមត្ថភាពក្នុងការដឹកនាំថ្នាក់ និងជំនាញក្នុងការរៀបចំ និងការធ្វើផែនការការងារកាន់តែប្រសើរជាងមុន។



ថ្នាក់បំប៉ន

- ថ្នាក់បំប៉នភាសាខ្មែរ អង់គ្លេស និងលេខនព្វចំនួន ៦២ ថ្នាក់ត្រូវបានបង្កើតឡើងដែលមានកុមារចំនួន ១.៥០៥ (ស្រី ៦៧២)។
- ការបញ្ចូលការចូលរួមរបស់កុមារក្រៅសាលាមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគុណភាពការងារនៃអ្នកដែលបានចូលរួម។

បណ្តាលយចល័ត

- ដំណើរការបណ្តាលយចល័តចំនួន ៣៥៨ ដង បានផ្តល់ឱកាសដល់អ្នកអានចំនួន ៣.៨៣៩ (ស្រី ២៤០០)
- ជួយបណ្តុះទម្លាប់ក្នុងការអាន បង្កើនសមត្ថភាព និងអាចផ្តល់ឱកាសដល់អ្នកទទួលបានផលផ្សេងទៀត ដែលនៅឡើយ

យុទ្ធនាការលើកកម្ពស់ការយល់ដឹង

- យុទ្ធនាការចុះឈ្មោះចូលរៀនចំនួន ៣០ ដង មានអ្នកចូលរួមចំនួន ៥.០៩៦ (ស្រី ៣.១៦៧) ក្នុងនោះ សហគមន៍បានចូលរួមចំណែក ៥៤% នៃធនធាន និងចំណាយសរុប។



កម្មវិធីអង្គការយុវតារាកម្ពុជាធ្វើសកម្មភាពលើសពីការអានសៀវភៅ និងបង្រៀនដល់សហគមន៍។ យើងបណ្តុះទំនុកចិត្ត និងជំនាញដែលចាំបាច់ដើម្បីចូលរួមសកម្មភាពនានា។ ឆ្នាំ ២០១៦ បានសរ បញ្ជាក់ឲ្យឃើញនូវការចូលរួមយ៉ាងផុសផុលរបស់សហគមន៍ដោយមានការកើនឡើងនូវចំនួន ប្រជាជនអាចដឹកនាំថ្នាក់រៀន និងដឹកនាំសកម្មភាពអំណានបាន ដែលពុំមែនពួកគាត់គ្រាន់តែជាអ្នក ចូលរួមប៉ុណ្ណោះ។ សមត្ថភាព និងជំនឿដែលបានពង្រឹងមកនេះ គឺលើសពីអ្វីដែលគួរលេខអាចបក ស្រាយបានទៅទៀត។



ការចូលរួមរបស់សហគមន៍

- ក្រុមបាយុវជនឃុំព្រះដីបានសម្តែងក្នុងកម្មវិធីធំៗ ដូចជា ៖ ពិធីបុណ្យ អាណាហ៍ពិពាហ៍ និងទិវាស្ម័គ្រចិត្តអន្តរជាតិនៅទីក្រុងភ្នំពេញ។
- ក្រុមយុវជនចំនួន ៤ ក្រុមត្រូវបានបង្កើតឡើងដើម្បីថែទាំសួនបន្លែ និងសួនផ្កា។ ផលិតផលទាំងអស់នឹងត្រូវដាក់លក់ដើម្បីរកថវិកាកម្រៃសកម្មភាពរបស់ក្រុមយុវជន។

រចនាសម្ព័ន្ធ

- បានបង្កើតថវិការយៈពេលមធ្យមសម្រាប់សកម្មភាពស្នូលតាមរយៈមូលនិធិ YSC Trust Fund
- កំណែទម្រង់ជំរឿននៃរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង
- រក្សាស្តង់ដារការបញ្ជាក់ទទួលស្គាល់ NGO GPP

ទិវាអន្តរជាតិសម្រាប់អ្នកស្ម័គ្រចិត្តឆ្នាំ២០១៦

អង្គការយុវតារាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីទិវាអន្តរជាតិសម្រាប់អ្នកស្ម័គ្រចិត្ត និងក្នុងវេទិកាជាតិស្តីពីការស្ម័គ្រចិត្តនៅក្រុងភ្នំពេញ។ ដោយជាសមាជិកមួយរបស់អង្គការអ្នកស្ម័គ្រចិត្តនានានៅកម្ពុជា (VolCam) និង បណ្តាញអ្នកស្ម័គ្រចិត្តកម្ពុជា ក្រុមមន្ត្រីទំនាក់ទំនងរបស់យុវតារាបានក្លាយជាក្រុមសំខាន់មួយនៅក្នុងគណៈកម្មាធិការរៀបចំ។ កម្មវិធីបានប្រព្រឹត្តទើងនៅថ្ងៃសុក្រទី ២ និងថ្ងៃសៅរ៍ទី ៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីបើកកម្មវិធីបានចាប់ផ្តើមដោយរបាំជូនពរដែលសម្តែងដោយក្រុមរបាំ ប្រចាំក្លឹបយុវជនឃុំ ព្រះដំរីរបស់អ្នកស្ម័គ្រចិត្តយុវតារា។



បន្ថែមលើការងារប្រចាំឆ្នាំរបស់អង្គការ កម្មវិធីនេះក៏បានស្វាគមន៍លោក លុយ តិចឆេង ប្រធានកម្មវិធី ដែលជាអ្នកតំណាងតែមួយគត់របស់អង្គការនានាដែលធ្វើការពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្តនៅកម្ពុជា មកកាន់កិច្ចពិភាក្សាស្តីពី “តួនាទីរបស់អ្នកស្ម័គ្រចិត្តនៅក្នុងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។” អ្នកស្ម័គ្រចិត្តយុវតារា កញ្ញា លីម ម៉ារី និងកញ្ញា អេង ស៊ីណាត ក៏បានយកឱកាសនេះដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ និងការងាររៀបចំប្រឌិតនៃអង្គការយុវតារាកម្ពុជា។



ការជិះកង់សប្បុរសធម៌

អតីតអ្នកស្ម័គ្រចិត្តយុវតារា និងប្រជាពលរដ្ឋនានា បានធ្វើការជិះកង់ស្ម័គ្រចិត្តមគ្គុទ្ទេសក៍នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៦ ដើម្បីលើកទឹកចិត្តដល់ការងារស្ម័គ្រចិត្តនៅក្នុងសង្គម។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយអតីតអ្នកស្ម័គ្រចិត្តយុវតារា ដែលបានបញ្ចប់ការស្ម័គ្រចិត្ត១២ខែ របស់ពួកគេ។ ការជិះកង់នេះមានគោលបំណងរក្សាចំណេះដឹងស្តីពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។ ការជិះកង់នេះចាប់ផ្តើមចេញពីការិយាល័យរបស់យុវតារាកម្ពុជា និងបានឈប់ជាច្រើនកន្លែង។ ដំបូងពួកគាត់បានឈប់នៅបណ្ណាល័យជាតិ ដែលជានិមិត្តរូបដ៏មានសារៈសំខាន់នៃការអភិវឌ្ឍទម្លាប់នៃការអាន។ បន្ទាប់មក ពួកគាត់ក៏បន្តដំណើរទៅកាន់ព្រះបរមរាជវាំង និងរូបសំណាក់សម្តេចសង្ឃ ជួន ណាត បន្ទាប់មកឆ្ពោះទៅកាន់រូបសំណាករបស់ព្រះមហាក្សត្រ ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ និងចុងបញ្ចប់ ត្រលប់ទៅកាន់ការិយាល័យយុវតារាវិញ។

គណៈកម្មាធិការកិច្ចសហប្រតិបត្តិសម្រាប់កម្ពុជា

ក្នុងឆ្នាំ២០១៦ យុវតារាបានធ្វើការជាមួយគណៈកម្មាធិការកិច្ចសហប្រតិបត្តិសម្រាប់កម្ពុជា លើការប្រមូលទិន្នន័យ និងរបាយការណ៍ទូរស័ព្ទឌីជីថល ក្នុងគោលបំណងដើម្បីកែលម្អគុណភាពផ្តិតយករូបភាព និងសមត្ថភាពផ្ទៃក្នុងរបស់អង្គការក្នុងការធ្វើរបៀបនេះ។ ដោយប្រើប្រាស់ប្រព័ន្ធពហុបច្ចេកវិទ្យាកុំព្យូទ័រ ការទាញយកកម្មវិធីតាមទូរស័ព្ទ និងការរក្សាឯកសារលើប្រព័ន្ធផ្កាយរណប យុវតារាអាចដឹងបានច្រើនពីការពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យ។

ជី គន្ធា

ឱកាសមួយដែលបានទៅសាលា



មានកុមារម្នាក់ឈ្មោះ ជី គន្ធា រស់នៅភូមិដូង ឃុំប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ នាងត្រូវបាន អ្នកស្ម័គ្រចិត្តយុវតារា កញ្ញា ឡឹម ម៉ារី និង កញ្ញា អេង ស៊ីណាត ចាប់អារម្មណ៍ឈឺបនាង នៅពេល នាងមានវត្តមាននៅក្នុងផ្ទះដែលអ្នកស្ម័គ្រចិត្តស្នាក់នៅ។ ជាមួយនឹងការលូតលាស់ក្មេងៗដទៃ ទៀតលេងយ៉ាងសប្បាយរីករាយ ពួកគេសង្កេតឃើញថា នាងមានភាពអៀនខ្មាស់ក្នុងការ ចូលរួមលេងជាមួយក្មេងៗដទៃទៀត។ ម៉ារី និងស៊ីណាត បានសាកសួរពីតំណភ្ជាប់នាងពី ម្ចាស់ផ្ទះដែលពួកគេរស់នៅជាមួយ។

គន្ធារស់នៅលេងតែពីរផ្លូវប៉ុណ្ណោះពីផ្ទះអ្នកស្ម័គ្រចិត្តស្នាក់នៅ នាងរស់នៅក្នុងគ្រួសារកសិករ មួយជាមួយសមាជិកគ្រួសារ៧នាក់។ នាងមានបងប្រុស ៤នាក់ ដែលបានបញ្ចប់ថ្នាក់បឋម សិក្សា ហើយបងប្អូនផ្សេងទៀត ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ឬស្នាក់នៅផ្ទះដើម្បីជួយធ្វើ ការងារក្នុងគ្រួសារ។ នៅអាយុ១០ឆ្នាំ នាងត្រូវបានធ្វើធាតុវិនិច្ឆ័យថានាងមានបញ្ហាលំបាកក្នុងការសិក្សាតាំងពីកំណើត។ ដោយ មានការបង្ហាញថាការចងចាំរបស់នាងខ្សោយ និងមានភាពភ័យខ្លាចជាងកុមារធម្មតា ឪពុកម្តាយរបស់នាងបានសម្រេចចិត្តមិន ឲ្យនាងចុះឈ្មោះចូលរៀន។ ទោះបីយ៉ាងណា ពួកគាត់ដឹងថា នាងនឹងត្រូវគេសម្អាត និងធ្វើឲ្យនាងជួបបញ្ហានៅពេលដែលនាង ទៅសាលា។ គន្ធាក៏ដឹងខ្លួនឯងថានាងមិនសាកសមនឹងទៅសាលារៀនដូចកុមារធម្មតានោះដែរ។

បន្ទាប់ពីបានដឹងថា គន្ធាស្ថិតក្នុងស្ថានភាពលំបាក កញ្ញា ម៉ារី និង កញ្ញា ស៊ីណាត បានប្តេជ្ញាដោះស្រាយលើបញ្ហានេះ។ ពួកគេ បានចេញថ្លៃសោហ៊ុយទៅលេងផ្ទះដល់ក្រុមគ្រួសារគន្ធា ដើម្បីបំបាត់នូវទស្សនៈយល់ច្រឡំ ដែលថាភាពខុសប្លែកគ្នានៅសាលា អាចធ្វើឲ្យគន្ធាជាគោលដៅតែមួយគត់ ដែលគ្រួសាររបស់នាងរារាំងនាងមិនឲ្យទៅសាលា។ ជាការដឹងគុណទៅនឹងអំពើល្អរបស់ ក្រុមការងារស្ម័គ្រចិត្តយុវតារា គ្រួសាររបស់គន្ធាបានយល់ព្រមឲ្យគន្ធាចូលសិក្សានាឆមាសថ្មីខាងមុខ (ខែវិច្ឆិកា ២០១៦)។ កញ្ញា ម៉ារី និង កញ្ញា ស៊ីណាត បានផ្តល់នូវការបង្រៀនក្រៅម៉ោងបន្ថែម ក្នុងគោលបំណងជួយដល់សិស្សដែលចាប់ពុំសូវទាន់ និងជួយ គន្ធាសម្រេចនូវសក្តានុពលរបស់នាង ។

ចាប់តាំងពីពេលដែលគន្ធាបានរៀនក្រៅម៉ោងបន្ថែម នាងចាប់ផ្តើមមានទំនុកចិត្តក្នុងខ្លួនឡើងវិញ ។ នាងពុំមានការភ័យខ្លាចក្នុង ការប្រាស្រ័យទាក់ទង និង បង្កើតមិត្តភាពជាមួយ សិស្សដទៃទៀតទេ ។ ជាងនេះទៅទៀត គន្ធាបានចាប់ផ្តើម ចូលរួមយ៉ាងសកម្ម នៅក្នុងថ្នាក់រៀន ដោយនាងហ៊ានសួរ និង បញ្ចេញនូវគំនិតរបស់នាង ។ ការរៀនត្រៀមមុនពេលចូលសាលា បានជួយឲ្យគន្ធា អភិវឌ្ឍខ្លួនយ៉ាងរហ័សដោយឥឡូវនាងអាចរាប់លេខបានល្អលើសពី២។ រឿងនេះអាចមិនមានសារៈសំខាន់សម្រាប់មនុស្សភាគ ច្រើន ប៉ុន្តែវាជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់គន្ធាដែលជាក្មេងស្រីដែលមានភាពលំបាក និងខុសប្លែងពីគេ នៅពេលដែលនាង អាចចូលរៀនជាលើកដំបូងចាប់តាំងពីនាងកើតរហូតដល់នាងមានអាយុ ១០ ឆ្នាំ។

ចំនុចខ្លាំង និងភាពជោគជ័យ លោក តុលា និងក្លឹបយុវជនឃុំព្រះដំរី

លោក ឈឿន តុលា ដែលជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានក្លាយជាអ្នកស្ម័គ្រចិត្តយុវតារាចាប់តាំងពីខែ សីហា ឆ្នាំ ២០១៥។ ទីកន្លែងដែលគាត់បម្រើ សេវាកម្ម គឺនៅឃុំព្រះដំរី ស្រុកស្វាយ ខេត្តកំពង់ធំ។

ការបង្កើត និងទ្រទ្រង់ក្លឹបយុវជនមិនមែនជាការងាយស្រួលទេ។ ក្លឹបយុវជនដែលគាត់បាន បង្កើតតាំងពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៥ ដែលដំបូងឡើយមានវត្តមានរបស់កុមារបុគ្គ ដល់ទៅ ៧០ នាក់ក៏ត្រូវប្រឈមមុខនឹងការថយចុះយ៉ាងខ្លាំងនូវការវត្តមានរបស់កុមារភាគ ច្រើននៅពេលបន្ទាប់។ ដើម្បីដោះស្រាយបញ្ហានេះ លោក តុលា ចាប់ផ្តើមបើកថ្នាក់បង្រៀន បំប៉នភាសាអង់គ្លេស។ អ្វីដែលគាត់ទទួលបានពីសកម្មភាពនេះ គឺវត្តមានជាច្រើន និងការ ចូលរួមយ៉ាងសកម្មពីកុមារដែលនាំមកនូវគ្រឹះមូលដ្ឋានដ៏រឹងមាំនៃការបង្កើតក្លឹបយុវជន។ ដោយសារ សកម្មភាពរបស់គាត់ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ទីបំផុតក្លឹបយុវជនរបស់គាត់ក៏ត្រូវបាន បង្កើតឡើង និងទទួលស្គាល់ពីសហគមន៍នៅ ខែ ធ្នូ ឆ្នាំ ២០១៥។



បន្ទាប់ពីពេលនោះមក ចំនួនសមាជិកក្លឹបកើនឡើងដល់ប្រហែលជា ៣០នាក់ ដែលក្នុងនោះមានកុមារក្រុមគោលដៅចំនួនប្រាំនាក់ ដែលមានការលំបាកក្នុងការរៀនសូត្រ និងមានពិការភាព។ ប្រការដែលតុលាអាចជួយដល់កុមារដែលងាយរងគ្រោះបំផុតនៅក្នុង សហគមន៍បាន គឺជាជោគជ័យមួយដ៏សំខាន់ដែលគួរឲ្យកត់សំគាល់នៅក្នុងកំឡុងពេលសេវាកម្មស្ម័គ្រចិត្តរបស់គាត់។ រៀងរាល់ថ្ងៃចំនួន ដល់ថ្ងៃសុក្រ តុលាតែងតែបង្រៀនភាសាអង់គ្លេសដល់សមាជិកក្លឹបរយៈពេលពីរម៉ោងក្រោយម៉ោងសិក្សា។ មិនត្រឹមតែប៉ុណ្ណោះ គាត់ មានបើកថ្នាក់បង្រៀនបំប៉នដល់បង្កើតឡើងដើម្បីឲ្យកុមារបានចូលរួមសប្បាយជាមួយវប្បធម៌ខ្មែរយើង។ ជាញឹកញាប់ សមាជិកក្លឹប យុវជនតែងតែចូលរួមការងារសង្គមដូចជាការសម្អាតបរិស្ថានជុំវិញវត្តអារាម សាលា និងការដាំដើមឈើជាដើម។ សកម្មភាពទាំងនេះ នឹងជម្រុញឲ្យមានការអភិវឌ្ឍន៍បំណិនជីវិតសំខាន់ៗ ដូចជា ភាពជាអ្នកដឹកនាំ ការប្រាស័យទាក់ទងអន្តរបុគ្គល ការធ្វើការងារជាក្រុម ការឲ្យតម្លៃ និងគោរពខ្លួនឯង និងការចេះយល់ចិត្តអ្នកដទៃ។

លើសពីនេះទៅទៀត សមាជិកក្លឹបយុវជនក៏ទទួលបាននូវទំនុកចិត្តពីសហគមន៍របស់ពួកគាត់ ហើយជាញឹកញាប់បានសម្តែងរបាំ ប្រពៃណីខ្មែរនៅតាមពិធីអាពាហ៍ពិពាហ៍ និងបុណ្យនានានៅក្នុងភូមិ។ ថ្មីៗនេះ ពួកគាត់ត្រូវបានអញ្ជើញឲ្យសម្តែងរបាំជូនពរដើម្បី បើកកម្មវិធីនៅទិវាអន្តរជាតិសម្រាប់អ្នកស្ម័គ្រចិត្តប្រចាំឆ្នាំ ២០១៦ ដែលប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ជាការបញ្ជាក់អំពីកិច្ចខិតខំប្រឹង ប្រែងរបស់ពួកគាត់។ ថវិកាដែលពួកគាត់រកបានពីការសម្តែងនៅតាមពិធី ឬបុណ្យផ្សេងៗ មានចំនួនលើសពីមួយលានរៀល ហើយ ថវិកាទាំងនេះត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ក្លឹបរបស់ពួកគាត់ និងការងារសប្បុរសធម៌ដែលទាក់ទងនឹងកុមារពិការ និងកុមារកំព្រា។

បើផ្ដោតលើការអភិវឌ្ឍផ្ទាល់ខ្លួន និងកិច្ចខិតខំប្រឹងប្រែង យើងបានឃើញការផ្លាស់ប្តូរជាវិជ្ជមានរបស់កុមារទាំងនេះលើការសិក្សារបស់ ពួកគាត់។ ក្នុងចំណោមកុមារងាយរងគ្រោះដែលជាក្រុមគោលដៅ កុមារចំនួនបីនាក់អាចទទួលបានពិន្ទុល្អជាងមុនក្នុងរយៈពេលតែ ពីរខែ។ សមាជិកក្លឹប ទួន ទី និង រឹម រ៉ូ ប្រឡងបានចំណាត់ថ្នាក់ល្អជាងមុន៖ ទួន ទី ពីចំណាត់ថ្នាក់ទី ៨ ឡើងដល់ទី ២ ក្នុងខណៈ ពេលដែល រឹម រ៉ូ ពីទី ៤ ទៅទី ១។

ដើម្បីបង្រឹងគ្រឹះមូលដ្ឋានក្លឹបឃុំព្រះដំរីឲ្យរឹងមាំ លោក តុលា សម្រេចចិត្តបន្តសេវាកម្មស្ម័គ្រចិត្តរបស់គាត់ប្រាំមួយខែទៀត ដើម្បីឲ្យ ប្រាកដថាក្លឹបយុវជននេះនឹងអាចបន្តទៅមុខដោយជោគជ័យ។

ការផ្លាស់ប្តូរបស់អង្គការ

ឆ្នាំ ២០១៦ គឺជាឆ្នាំនៃការរៀបចំចរន្តនៃសម្ព័ន្ធរបស់អង្គការ ការអភិវឌ្ឍន៍ និងការកំណត់អាទិភាពនៃការងារឡើងវិញ។ យើងបានផ្ដោតយ៉ាងសំខាន់ទៅលើគណៈគ្រប់គ្រងនៃអង្គការក្នុងការឈានទៅដល់ដំណាក់កាលចុងក្រោយនៃការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គការ។

តួនាទី ប្រធានកម្មវិធី និងមន្ត្រីប្រតិបត្តិការជាន់ខ្ពស់ ជាតួនាទីថ្មីពីរដែលត្រូវបានបង្កើតឡើងដើម្បីជំនួសតួនាទី នាយកប្រតិបត្តិ និងមន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ។ ភាពខុសគ្នារវាងតួនាទីទាំងនេះឆ្លុះបញ្ចាំងពីសេចក្តីថ្លែងការណ៍អំពីបេសកកម្មស្នូលរបស់អង្គការដែលផ្ដោតលើកម្មវិធីដែលប្រកបដោយភាពច្នៃប្រឌិត។

ប្រធាន អង្គការយុវតារាងកម្ពុជាបានរៀបចំកម្មវិធីជូនដំណើរនាយកប្រតិបត្តិ លោកស្រី ម៉ូរ៉ា ហ្គីប៊ីង ក្រោយពីគាត់បានដឹកនាំអង្គការដោយជោគជ័យតាមរយៈការផ្ដោតឡើងវិញទៅលើចំណុចសំខាន់ៗរបស់អង្គការអស់រយៈពេលបីឆ្នាំ។ លោក លុយ តិចឆេង ត្រូវបានជ្រើសរើសឲ្យឡើងធ្វើជាប្រធានកម្មវិធីជំនួសតួនាទីរបស់គាត់។ លោក ឆេង ដែលជាអតីតអ្នកស្ម័គ្រចិត្តយុវតារាងជំនាន់ទី ២ បានចំណាយពេល ៨ ឆ្នាំចូលរួមចំណែកក្នុងការអភិវឌ្ឍន៍អង្គការនេះ។ មុននឹងគាត់ឡើងធ្វើជាប្រធានកម្មវិធី គាត់បានគ្រប់គ្រង និងពិនិត្យមើលភាពលំហូរនៃកម្មវត្ថុរបស់កម្មវិធីដោយជោគជ័យក្នុងតួនាទីជាមន្ត្រីសម្របសម្រួលកម្មវិធី។



បុគ្គលិក

ការទទួលស្វាគមន៍ ដើម្បីបើកទំព័រថ្មីនៃអង្គការយុវតារាងកម្ពុជា ក្នុងឆ្នាំ ២០១៦ នេះ អង្គការបានទទួលស្វាគមន៍សមាជិកថ្មីមួយចំនួនដែលមានការតាំងចិត្តខ្ពស់ក្នុងការប្រើប្រាស់នូវបទពិសោធន៍ និងជំនាញរបស់ពួកគាត់ ដើម្បីធ្វើឲ្យកម្មវិធីរបស់យើងអាចបន្តទៅមុខយ៉ាងរលូន។ ក្នុងខែមិថុនា យើងបានស្វាគមន៍ជំនួយការរដ្ឋបាលថ្មី លោក គាំ ប្រាយុទ្ធ។ រីឯខែតុលា យើងបានស្វាគមន៍សមាជិកថ្មីពីនាក់ទៀតគឺ អ្នកហាត់ការផ្នែកទំនាក់ទំនង កញ្ញា ហេង យេន និងអ្នកស្ម័គ្រចិត្តអន្តរជាតិផ្នែកទំនាក់ទំនង លោក ម៉ៃខល វ៉ាន់ហ្វូ។ ចុងក្រោយនេះ នៅខែវិច្ឆិកា យើងស្វាគមន៍មន្ត្រីកម្មវិធីថ្មី លោក ថាង មករា។

ការជូនដំណើរ ក្នុងឱកាសនេះ យើងសូមថ្លែងអំណរគុណដល់អតីតសមាជិកគ្រួសារយុវតារាងទាំងអស់ដែលបានចូលរួមជាមួយខុបសគ្គជាមួយគ្នាក្នុងឆ្នាំនេះ ៖ មន្ត្រីកម្មវិធី លោក និន កុសលរ៉ាម៉េត មន្ត្រីទំនាក់ទំនង លោក លាវ គឹមឡាយ និងជំនួយការរដ្ឋបាល កញ្ញា វិន្ទ សុការម្យ។

កំណត់ពិសេស លោកស្រី សរ សុធារម្យ ត្រូវបានតម្កើងមុខតំណែងជាមន្ត្រីប្រតិបត្តិការជាន់ខ្ពស់ដោយសារការខិតខំតាំងចិត្ត និងគុណភាពការងារដែលល្អរបស់គាត់។

មន្ត្រីកម្មវិធី កញ្ញា កៅ សុតន្ធាវ៉ាឌី ត្រូវបានជ្រើសរើសជាយុវជនតំណាងឲ្យប្រទេសកម្ពុជាដើម្បីចូលរួមវេទិកាយុវជនលើកទី ៦ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉កសហរដ្ឋអាមេរិក។

កម្មវិធីអង្គការយុវតារាភក្កជា

ការផ្ដោតសំខាន់របស់កម្មវិធីដែលផ្តល់នូវសេវាកម្មរបស់អង្គការយុវតារាភក្កជាគឺ ការជ្រើសរើសនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានា មកធ្វើជាអ្នកស្ម័គ្រចិត្តដើម្បីទៅបម្រើការងារនៅតាមសហគមន៍ដាច់ស្រយាលសម្រាប់រយៈពេលមួយឆ្នាំ ដែលនៅទីនោះ ពួកគាត់ដើរតួជាអ្នកសម្របសម្រួល គ្រូបង្រៀន អ្នកណែនាំ និងគម្រូដល់កុមារ និងយុវជនក្នុងសហគមន៍។

កម្មវិធីរបស់ក្លឹបយុវជនផ្ដោតសំខាន់លើបីផ្នែកនៃការអប់រំ៖ អក្ខរកម្ម ចំណេះដឹងផ្នែកគណិតវិទ្យា និងបំណិនជីវិត។ អ្នកស្ម័គ្រចិត្តបម្រើសេវាកម្មដើម្បីបង្កើនអត្រាអក្ខរកម្ម និងចំណេះដឹងផ្នែកគណិតវិទ្យាក្នុងកម្រិតភូមិ។ ស្របពេលជាមួយគ្នាផងដែរ ពួកគាត់ក៏បង្រៀនយុវជនឲ្យចេះចូលរួមក្នុងការអភិវឌ្ឍន៍គុណភាពនៃជីវិតក្នុងសហគមន៍របស់ពួកគាត់។ សកម្មភាពទាំងនេះ ភាគច្រើនគឺត្រូវបានអនុវត្តដោយកុមារក្នុងសហគមន៍ និងក្លឹបយុវជន។

គោលបំណងរបស់យើងគឺ ការធ្វើអត្តសញ្ញាណកុមារក្រៅសាលា និងការអន្តរាគមន៍ដល់កុមារទាំងនោះឲ្យចូលរៀនវិញ បង្ការការឈប់រៀនរបស់កុមារប្រឈមនឹងការបោះបង់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសិក្សា ការឲ្យតម្លៃ និងគោរពខ្លួនឯងរបស់សិស្ស និងចុងក្រោយបំផុតគឺ ធ្វើយ៉ាងណាឲ្យពួកគាត់បន្តការសិក្សារហូតដល់បញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និងឡើងទៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យតាមសមត្ថភាពរបស់ពួកគាត់។




តារាងទី ១ ភាគរយនៃប្រភពមូលនិធិប្រចាំឆ្នាំ ២០១៦

ក្នុងឆ្នាំ២០១៦ នេះ អង្គការយុវតារាបានទទួលចំណូលចំនួន ២៥២.១៥៥ ដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងការចំណាយដែលមានរហូតដល់ ១៧១.១៤៤ ដុល្លារសហរដ្ឋអាមេរិក។ ព្រមទាំងទឹកប្រាក់ចំនួន ១១៧.៥៩៧ ដុល្លារសហរដ្ឋអាមេរិកជាចំនួនទឹកប្រាក់មកពីឆ្នាំ ២០១៥។


តារាងទី ១ បង្ហាញពីប្រភពមូលនិធិ។ ប្រភពចំណូលភាគច្រើន គឺទទួលបានតាមរយៈមូលនិធិយុវតារា (៤២%) និង ចំណូលពីឆ្នាំចាស់ (៤៧%)។ លើសពីនេះ អង្គការដៃគូរបស់យើង Aide et Action ក៏បានផ្តល់មូលនិធិ ៩% បន្ថែមទៀត ក្នុងខណៈពេលដែលប្រភពមូលនិធិ ២% ទៀតបានមកពី សកម្មភាពផ្តល់មូលនិធិពីទំព័រ Global Giving របស់យើង និង ការអង្កេតសិក្សា នៅទីក្រុងម៉ែលប៊ុន។

ការបរិច្ចាគក្នុងទម្រង់ជាការផ្តល់វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺន សៀវភៅបណ្តាលយ និង ឧបករណ៍ដើម្បីជួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ក៏មានសារៈសំខាន់ផងដែរក្នុងការទទួលបាននូវជោគជ័យភាពនៃកម្មវិធីនេះ។ អង្គការយុវតារាកម្ពុជាសូមថ្លែងអំណរគុណដល់អង្គការដៃគូដ៏សប្បុរសរបស់យើង ចំពោះការរួមចំណែកដ៏មានតម្លៃទាំងនេះដូចជាអង្គការ SIPAR NEP KAPE និង IDP Education (Cambodia) Ltd ។



តារាងទី ២ ភាគរយនៃការចំណាយលើសកម្មភាពនៃកម្មវិធី

ការវិភាគថវិការបស់អង្គការយុវតារាកម្ពុជាក្នុងទម្រង់ជាការចំណាយលើសកម្មភាពនៃកម្មវិធី ត្រូវបានបង្ហាញនៅតារាងទី ២។ ការចំណាយបឋមគ្របដណ្តប់លើការចំណាយថ្លៃរដ្ឋបាល លើអ្នកស្ម័គ្រចិត្ត និងលើការគ្រប់គ្រងនៃកម្មវិធី។ ថវិកាដែលនៅសេសសល់រួមមានចំណាយលើការបណ្តុះបណ្តាល ការវាយតម្លៃ និងការត្រួតពិនិត្យតាមរយៈមន្ត្រីកម្មវិធីចុះសួរសុខទុក្ខតាមសហគមន៍គោលដៅ។



ក្នុងឆ្នាំ ២០១៦ នេះ យើងអាចសង្កេតឃើញថាអង្គការដៃគូសំខាន់ៗរបស់យើងមានការកើនឡើង និងមានការពង្រឹងការសហការគ្នាជាងមុន ដែលក្នុងនោះមានអង្គការ AeA SIPAR ក្រសួងអប់រំ យុវជន និងកីឡា NEP និង KAPE។ អង្គការយុវតារាកម្ពុជាបានពង្រីកទំនាក់ទំនងជាមួយនឹងដៃគូប្រព័ន្ធផ្សព្វផ្សាយ Development Innovations (DI) និងបានចូលរួមសន្និបាតពិភពលោក និង CamTESOL។

Aide et Action:

យើងសហការគ្នាដើម្បីបង្កើតឲ្យមានប្រព័ន្ធសិក្សានៅកម្ពុជាដែលគ្របដណ្តប់ទៅដល់កុមារគ្រប់រូប។ AeA បានផ្តល់ជំនួយខាងបច្ចេកទេស និងថវិកាក្នុងការអភិវឌ្ឍន៍អ្នកស្ម័គ្រចិត្ត និងយុវជនឲ្យក្លាយជាផ្នែកមួយក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរដូចជា ការទទួលបាននូវសេវាកម្មអប់រំដ៏ល្អមួយ ការបញ្ជូនកុមារក្រៅសាលាចូលរៀនឡើងវិញ និងចូលរួមការតស៊ូមតិ និងការធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹង។

SIPAR:

SIPAR ជាអង្គការដៃគូដែលសហការជាមួយអង្គការយុវតារាកម្ពុជាយូរមកហើយនៅលើគម្រោង “ការលើកកម្ពស់ការងារស្ម័គ្រចិត្តក្នុងស្រុកដើម្បីអភិវឌ្ឍសហគមន៍”។ SIPAR ក៏បានសហការជាមួយអង្គការយុវតារាកម្ពុជាដើម្បីផ្តល់ជំនួយបន្ថែមខាងបច្ចេកទេសដល់អ្នកស្ម័គ្រចិត្តសម្រាប់ការបង្កើតថ្នាក់បំប៉ន និងបណ្តាលយសាកាដូចល័ត។

ថ្មីសម្រាប់ឆ្នាំ ២០១៦

SWIM:

សុវត្ថិភាពមានសារៈសំខាន់នៅពេលមានបញ្ហា SWIM Cambodia ជាអង្គការដៃគូថ្មីដែលចាប់ផ្តើមសហការរួមគ្នាក្នុងឆ្នាំ ២០១៦។ ដោយសារអង្គការនេះផ្តោតសំខាន់លើការផ្តល់វគ្គបណ្តុះបណ្តាលទាក់ទងនឹងសុវត្ថិភាពផ្លូវទឹក ដូចនេះហើយ SWIM Cambodia បានពង្រីកបណ្តាញជាមួយសាលារៀនអន្តរជាតិរបស់ចក្រភពអង់គ្លេស iCAN នៅទីក្រុងភ្នំពេញ និងផ្តល់ម៉ោងសិក្សាពីសុវត្ថិភាពផ្លូវទឹកដើម្បីកាត់បន្ថយការលង់ទឹក។ លើសពីនេះ SWIM Cambodia ផ្តល់វគ្គបណ្តុះបណ្តាលនូវវិធីសាស្ត្រសម្រាប់សង្គ្រោះបឋម និងចំនេះដឹងទូទៅពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវទឹកដល់កុមារ មនុស្សពេញវ័យ និងអ្នកស្ម័គ្រចិត្តយុវតារាកម្ពុជា។

នៅថ្ងៃទី ២០-២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ពួកយើងបានរៀបចំផែនការជាមួយគ្នាដែល SWIM Cambodia នឹងផ្តល់គ្រូបង្គោលឲ្យជួយបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តយុវតារាក្រុមថ្មី។ បន្ទាប់ពីនេះ ពួកគាត់នឹងជាអ្នកចែករំលែកចំណេះដឹងទាំងនេះបន្តទៅសហគមន៍ នៅខេត្តព្រៃវែង និងក្រចេះ។



ក្រុមប្រឹក្សាភិបាល

អង្គការយុវតារាកម្ពុជាមានភ័ព្វសំណាងដែលមានសមាជិកក្រុមប្រឹក្សាភិបាលជ័សកម្ម និងឆន្ទៈខ្ពស់គូបជុំជាមួយជំនាញឯកទេស និងបទពិសោធន៍ជាច្រើន។

					
លោកស្រី អេវ មីស្ទីរីក	លោកស្រី ជាត្រីស្យា ចារី	លោកស្រី ស៊ីរ៉េន វិលយ៉ែនសុន	លោកស្រី ជី សុជាតិ	លោក ម៉ៅ ស្រេង	លោកស្រី អេង នេត្រា
សហគ្រិនសង្គម បាម៉ាតូ ម៉ារី យុវតារាកម្ពុជា	ទីប្រឹក្សាជាន់ខ្ពស់ អភិវឌ្ឍន៍វិទ្យាស្ថាន គ្រប់គ្រង បស្ចឹមបូព៌ា	អ្នកជំនាញខាង ការអភិវឌ្ឍន៍ (ចូលនិវត្តន៍)	នាយកប្រតិបត្តិ ខ្សែបំប៉នសុខភាព ប្រជាជន	នាយកប្រចាំ ប្រទេស, IDP អប់រំ កម្ពុជា	ប្រធានអង្គភាព អភិបាលកិច្ចនៃ ស្ថាប័ន CDRI

បុគ្គលិក

អង្គការយុវតារាកម្ពុជាមានក្រុមការងារដែលពោរពេញទៅដោយថាមពល និងការតាំងចិត្តចំពោះកម្មវិធីដែលមានភាពប្លែកខុសពីគេរបស់យើង។



ចូលរួមជាមួយអង្គការយុវតារាកម្ពុជា

គឺជាផ្នែកមួយនៃការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍អ្នកស្ម័គ្រចិត្តរបស់យើង
និងសហគមន៍ដាច់ស្រយាលនានាដែលពួកគាត់បម្រើសេវាកម្ម

ឧបត្ថម្ភអ្នកស្ម័គ្រចិត្ត/ការបរិច្ចាគ

ការចូលរួមឧបត្ថម្ភរបស់អ្នកនឹងជួយអង្គការយុវតារាកម្ពុជាក្នុងការសម្រេចបាននូវបេសកកម្មរបស់យើងដែលផ្តោតលើការផ្តល់អំណាចដល់យុវជនខ្មែរក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើឲ្យគុណភាពជីវិតនៅសហគមន៍ដាច់ស្រយាលប្រសើរឡើងតាមរយៈការអប់រំ និងការចូលរួមការងារសង្គម។ សកម្មភាពទាំងនេះនឹងជម្រុញឲ្យយុវជនស្ម័គ្រចិត្តរបស់យើងមានចំណែកក្នុងការកាត់បន្ថយអនត្តាកម្ម និងភាពក្រីក្រនៅក្នុងសហគមន៍ទាំងនេះ ហើយក៏ជម្រុញឲ្យពួកគាត់ធ្វើជាគំរូសម្រាប់សហគមន៍ទាំងនេះផងដែរ។

តារាងខាងក្រោមនេះបង្ហាញពីការចំណាយរបស់កម្មវិធីទៅលើការបញ្ជូនអ្នកស្ម័គ្រចិត្តទៅតាមសហគមន៍នីមួយៗ ក្នុងរយៈពេលមួយឆ្នាំ



ការពិពណ៌នាអំពីថវិកា	ការចំណាយជាក់ស្តែងទៅលើអ្នកស្ម័គ្រចិត្តម្នាក់ៗ ក្នុងមួយឆ្នាំ
ប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅ (១២ ខែ)	១៤៤០ ដុល្លារ
ការពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត និងវគ្គបណ្តុះបណ្តាល	៤១០ ដុល្លារ
ក្តីបយុវជន និងសម្ភារៈសិក្សា	៣០០ ដុល្លារ
ការត្រួតពិនិត្យ គ្រប់គ្រង និងគាំទ្រអ្នកស្ម័គ្រចិត្ត	២០០ ដុល្លារ
ធានារ៉ាប់រងលើសុខភាព និងប្រាក់ឧបត្ថម្ភថែទាំសុខភាព	១៥០ ដុល្លារ
ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ	១០០ ដុល្លារ
មូលនិធិសម្រាប់គម្រោងក្តីបយុវជន	១០០ ដុល្លារ
ការឧបត្ថម្ភផ្នែកសម្ភារៈ (កង់ មួកសុវត្ថិភាព និងឯកសណ្ឋាន)	៧០ ដុល្លារ
ការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងការសិក្សាសហគមន៍	៧០ ដុល្លារ
ការដាក់អ្នកស្ម័គ្រចិត្តក្នុងសហគមន៍	៦០ ដុល្លារ
ថវិកាសរុប	២៩០០ ដុល្លារ

ក្លាយជាដៃគូការងារជាមួយអង្គការយុវតារាកម្ពុជា

ក្នុងខណៈពេលដែលក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាមានកំណើន ការឲ្យតម្លៃការសហការពាក់ព័ន្ធនឹងការទទួលខុសត្រូវសង្គមកំពុងទទួលបាននូវការយកចិត្តទុកដាក់។ អង្គការយុវតារាកម្ពុជាស្វែងរកដៃគូណាដែលអាចជួយពួកយើងរកដំណោះស្រាយដើម្បីអភិវឌ្ឍប្រទេសកម្ពុជា និងផ្តល់អត្ថប្រយោជន៍ដល់គ្រប់ផ្នែកទាំងនៃសង្គមជាតិ។ ដៃគូការងាររបស់យើងយល់ច្បាស់ថា អង្គការយុវតារាកម្ពុជា ផ្តល់ឱកាសដ៏ល្អតែមួយគត់ដល់យុវជនខ្មែរ ដើម្បីធ្វើការជាមួយនឹងអង្គការមួយដែលប្រកបដោយវិជ្ជាជីវៈ និងមានការតាំងចិត្តខ្ពស់ដើម្បីឧត្តមភាព។

សូមទាក់ទងមកកាន់ខាងយើង ដើម្បីរៀបចំសម្រាប់ការចូលរួមចំណែករបស់អ្នក៖

អាសយដ្ឋាន៖ ផ្ទះលេខ ០១ ផ្លូវ ៥៦០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លេខទូរស័ព្ទ៖ ០២៣ ៩០០ ១៦២ / ១៦៣

អ៊ីម៉ែល៖ admin@youthstarcambodia.org

គេហទំព័រ៖ <http://youthstarcambodia.org/>

ទំព័រហ្វេសប៊ុក៖ Youth Star Cambodia